

ទីក្រុងតាកូម៉ា(TACOMA) កម្មវិធីស្ថាពរកូរីដ19

តើកម្មវិធីអាជីវកម្មកូរីដ19គឺជាអ្វី?

ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានរបស់កូរីដ19 លើសេដ្ឋកិច្ច និងការបិទទ្វារជាចាំបាច់នៃអាជីវកម្មតូចៗ ទីក្រុងតាកូម៉ានឹងផ្តល់ជូនកម្មវិធីខ្នាតតូចដែល មិនតម្រូវឲ្យសំណងរយៈពេលមួយឆ្នាំ។ ការទូទាត់ប្រាក់កម្ចីនឹងត្រូវបានពន្យារពេល 12 ខែបន្ទាប់ពីបានបិទកម្ចី។ ទាំងនេះមានន័យថា ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវបាន អនុញ្ញាតឲ្យទទួលប្រាក់កម្ចី ហើយយើងបិទនៅខែមេសា ឆ្នាំ 2020 អ្នកនឹងមិនចាំបាច់ ធ្វើការទូទាត់ប្រាក់ខែរហូតដល់ ខែមេសា ឆ្នាំ 2021 ។ នៅក្នុងកំឡុងពេលនោះ ការប្រាក់ នឹងកើនឡើងនៅលើប្រាក់កម្ចី។

តើខ្ញុំអាចខ្ចីប្រាក់បានចំនួនប៉ុន្មានដែរ?

អ្នកអាចខ្ចីបានរហូតដល់ចំនួន 15,000 ដុល្លារ។

តើអ្នកណាខ្លះដែលមានសិទ្ធិទទួល?

មានតែអាជីវកម្មតូចតូចដែលមាននិយោជិតតិចជាង 10 នាក់តែប៉ុណ្ណោះ និងមាន គ្រឹះស្ថានជាក់ស្តែងនៅក្នុងទីក្រុងតាកូម៉ាដែលកំណត់ថាមានសិទ្ធិដាក់ពាក្យសុំប្រាក់កម្ចី។ អាជីវកម្មត្រូវបានធ្វើប្រតិបត្តិការនៅទីក្រុងតាកូម៉ាយ៉ាងហោចណាស់ចំនួនមួយឆ្នាំ។ អាជីវកម្មត្រូវអាចផ្តល់ឯកសារខាតបង់គួរឲ្យកត់សំគាល់នូវប្រាក់ចំណូល ឬការលក់ ដោយសារតែកូរីដ19 ។

តើខ្ញុំអាចប្រើប្រាស់មូលនិធិយ៉ាងដូចម្តេច?

ប្រាក់ទុនដែលធ្វើការ

តើតម្រូវឲ្យមានទ្រព្យសម្បត្តិ ឬរបស់បញ្ចាំដៃ ឬទេ?

កង្វះខាតនូវទ្រព្យសម្បត្តិ ឬរបស់បញ្ចាំនឹងមិនបានដកសិទ្ធិអាជីវកម្មមួយក្នុងការទទួល បាននូវប្រាក់កម្ចីនេះទេ។ ការតម្រូវឲ្យមានទ្រព្យសម្បត្តិ និងរបស់បញ្ចាំនឹងប្រែប្រួលផ្អែក ទៅលើទ្រព្យទាំងឡាយ និងចំនួនជាប្រាក់សុទ្ធនៃអាជីវកម្ម និងអ្នកខ្ចី។

តើមានលក្ខខណ្ឌអ្វីខ្លះ?

រយៈពេលបង់រំលោះចំនួន 5ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ថេរចំនួន75% នៃអត្រាការ ប្រាក់ដើម។ គ្មានពិន័យចំពោះការបង់ប្រាក់ផ្តាច់មុនកាលកំណត់។

តើខ្ញុំអាចដាក់ពាក្យសុំបានយ៉ាងដូចម្តេច?

សូមទស្សនាគេហទំព័រ Makeittacoma.com

ការដាក់ពាក្យសុំមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ។

ចំពោះព័ត៌មានទាំងឡាយ សូមផ្ញើអ៊ីមែលទៅកាន់៖

covid19loan@cityoftacoma.org

